



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២១៧ សហ

ប្រកាស

ស្តីពីការអនុវត្តន៍អាករលើការប្រើប្រាស់ដី

**ឧស្សាហកម្មកៅស៊ូ ឬអ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម សម្រាប់
បម្រើឱ្យការទាំទេញរបស់ឧស្សាហកម្មកៅស៊ូ ឧស្សាហកម្មធាយន៍ និងឧស្សាហកម្មផលិតស្បែកខ្លីៗ**

២០០៥ ០២០៥

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២នស.៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ និងព្រះរាជក្រមលេខ នស/រកម/០៣០៧/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ ០៣៧នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៧/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការបំពេញបន្ថែមនិងកែសម្រួលនាយកដ្ឋានមួយចំនួន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យស្តីពីអាករលើការប្រើប្រាស់ដី លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៩ ដែលបានធ្វើវិសោធនកម្មដោយអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០១
- យោងសេចក្តីជូនដំណឹងលេខ ៦៨០ សជណ. ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០០៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច :

ប្រការ ១ ..

ឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ផលិតផលឬសេវាដោយផ្ទាល់សម្រាប់ បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ណ និងឧស្សាហកម្មផលិតស្បែកជើង ត្រូវបានទទួលការអនុគ្រោះមួយចំនួនពីការអនុវត្តន៍អាករលើតម្លៃបន្ថែម ។

សម្រាប់គោលដៅនៃប្រកាសនេះ :

- ១. ពាក្យ " ឧស្សាហកម្មគាំទ្រ " សំដៅដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចមាន ចែងក្នុងមាត្រា២ថ្មី នៃច្បាប់ស្តីពីវិនិយោគកម្ពុជាច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ធ្វើការនាំចេញដោយផ្ទាល់ ឬដែលបានធ្វើការផ្គត់ផ្គង់ដោយផ្ទាល់នូវ ផលិតផល ឬសេវា របស់ខ្លួន សម្រាប់ បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ណ និងឧស្សាហកម្មផលិតស្បែកជើង ។
- ២. ពាក្យ " អ្នកចុះកិច្ចសន្យា " សំដៅដល់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបពិតដែលធ្វើការផ្គត់ផ្គង់ ដោយផ្ទាល់នូវផលិតផលឬសេវារបស់ខ្លួនចាប់ពី ៨០% ឡើងទៅ សម្រាប់បម្រើឱ្យការនាំចេញរបស់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ណ និងឧស្សាហកម្មផលិតស្បែកជើង ។
- ៣. ពាក្យ " ធាតុចូលផលិតកម្ម " សំដៅដល់ទំនិញរួមបញ្ចូលទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាល សម្រេច និងសម្ភារៈបន្ទាប់បន្សំសម្រាប់បម្រើផលិតកម្ម ដែលត្រូវបានបម្រែងឬត្រូវបានប្រើប្រាស់យ៉ាងពេញ លេញនៅក្នុងកិច្ចដំណើរការផលិតកម្មរបស់ឧស្សាហកម្មគាំទ្រ ។
- ៤. ពាក្យ " សម្ភារៈបរិក្ខារផលិតកម្ម " សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ ដែលបានប្រើប្រាស់ជា មូលដ្ឋានសំខាន់ក្នុងការបម្រែងធាតុចូលផលិតកម្មរបស់ឧស្សាហកម្មគាំទ្រ ។
- ៥. ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យា ដូចមានចែងក្នុងកថាខ័ណ្ឌ១ និងកថាខ័ណ្ឌ២ ខាងលើនេះ កម្រិតត្រឹមតែ :

- សហគ្រាសផលិតសំបកវេចខ្ចប់
- សហគ្រាសផលិតសរសៃអំបោះ ក្រណាត់ ឡេវ ខ្សែរួត ទំពាក់ព្យួរ ដង្ហៀបសម្លៀកបំពាក់ និងគ្រឿងភ្ជាប់និងសម្លៀកបំពាក់ ឬស្បែកជើង
- សហគ្រាសចោកគក់ ជ្រលក់ ចោះពុម្ពលើក្រណាត់ ឬសម្លៀកបំពាក់ ដេរ បាក់ ។

ប្រការ ២ ..

១. អាករលើតម្លៃបន្ថែមអនុវត្តចំពោះឧស្សាហកម្មគាំទ្រ ត្រូវបានអនុគ្រោះដូចខាងក្រោម :

ក. អាករលើធាតុចូល :

- អាករលើតម្លៃបន្ថែមលើការនាំចូលនូវធាតុចូលផលិតកម្ម និងសម្ភារៈបរិក្ខារផលិតកម្ម សម្រាប់ផលិតបម្រើឱ្យការផ្គត់ផ្គង់ដោយផ្ទាល់ដល់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្ម វាយនភ័ណ្ណ និងឧស្សាហកម្មផលិតស្បែកជើង ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ។ ក្នុងករណីមានបំណងលក់ធាតុចូលផលិតកម្ម/និងសម្ភារៈបរិក្ខារផលិតកម្ម ឧស្សាហកម្ម គាំទ្រត្រូវជូនដំណឹងជាមុនដល់ទីចាត់ការគយ និងរដ្ឋាករ ។ រាល់ការទិញទំនិញឬសេវាក្នុងស្រុកត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា១០ ភាគរយ ។

ខ. អាករលើធាតុចេញ :

- ការផ្គត់ផ្គង់ផលិតផល ឬសេវា សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតស្បែកជើង ត្រូវជាប់អាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ
- ការផ្គត់ផ្គង់ផលិតផល ឬសេវា ទៅទីផ្សារក្នុងស្រុកត្រូវជាប់អាករលើតម្លៃបន្ថែម តាម អត្រា១០ ភាគរយ និងត្រូវបង់ពន្ធគយនិងអាករតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ។

២. អាករលើតម្លៃបន្ថែមអនុវត្តចំពោះអ្នកចុះកិច្ចសន្យា ត្រូវបានអនុគ្រោះដូចខាងក្រោម :

ក. អាករលើធាតុចូល :

- ការនាំចូល ឬការទិញក្នុងស្រុកនូវធាតុចូលផលិតកម្មនិងសម្ភារៈបរិក្ខារផលិតកម្ម ឬសេវា នានាត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា ១០ ភាគរយ និងពន្ធអាករដទៃទៀតតាម ច្បាប់ជាធរមាន ។ អ្នកចុះកិច្ចសន្យាអាចទទួលបានការផ្គត់ផ្គង់ដោយផ្ទាល់នូវធាតុចូលផលិតកម្ម ពីឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតស្បែកជើង ដែល ជាភាគីនៃកិច្ចសន្យា ។

ខ. អាករលើធាតុចេញ :

- ការផ្គត់ផ្គង់ផលិតផល ឬសេវា សម្រាប់បម្រើឱ្យការនាំចេញរបស់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតស្បែកជើង ត្រូវជាប់អាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ
- ការផ្គត់ផ្គង់ផលិតផល ឬសេវា ទៅទីផ្សារក្នុងស្រុកត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា ១០ ភាគរយ ។ ក្នុងករណីដែលអ្នកចុះកិច្ចសន្យា ទទួលបានការផ្គត់ផ្គង់ធាតុចូលផលិតកម្មពី ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឬឧស្សាហកម្មផលិតស្បែកជើង មិនបាន ធ្វើការផ្គត់ផ្គង់គ្រប់ចំនួនតាមកិច្ចសន្យានិងបទដ្ឋានបច្ចេកទេសផលិតកម្ម អ្នកចុះកិច្ចសន្យា ត្រូវបង់អាករលើតម្លៃបន្ថែមលើចំណែកដែលមិនបានផ្គត់ផ្គង់នោះ ហើយឧស្សាហកម្ម កាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឬឧស្សាហកម្មផលិតស្បែកជើងត្រូវបង់ពន្ធគយនិងអាករ លើធាតុចូលផលិតកម្មតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ។

៣. ការគណនាប្រាក់អាករលើតម្លៃបន្ថែមត្រូវបង់ ឥណទានអាករយោងទៅមុខ ឬស្នើសុំបង្វិលសង ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃជំពូកទី៦ នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ១១៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៩ ដែលបានធ្វើវិសោធនកម្មដោយអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០១ ។

ប្រការ ៣ .-

អ្នកចុះកិច្ចសន្យាត្រូវដាក់ពាក្យស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមទម្រង់ដែលបានកំណត់ ដើម្បីទទួលបាននូវការអនុគ្រោះដូចមានចែងក្នុងកថាខ័ណ្ឌ២ នៃប្រការ២ ខាងលើ សម្រាប់រយៈពេលមិន លើសពីមួយឆ្នាំក្នុងមួយលើកៗ ។

ប្រការ ៤ ..

១. ឧស្សាហកម្មគាំទ្រនិងអ្នកចុះកិច្ចសន្យា ត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម :
 - ក. ឧស្សាហកម្មគាំទ្រ ត្រូវផ្តល់ជូនទីចាត់ការគយ និងរដ្ឋាករ នូវរបាយការណ៍ស្តីពីបរិមាណ សន្និធិបញ្ចូល បញ្ចេញ នូវវត្ថុធាតុដើមនិងផលិតផល ជារៀងរាល់ខែតាមគំរូភ្ជាប់ជាមួយនឹងប្រកាសនេះ ។
 - ខ. ឧស្សាហកម្មគាំទ្រនិងអ្នកចុះកិច្ចសន្យា ត្រូវភ្ជាប់កិច្ចសន្យាស្តីពីការផ្គត់ផ្គង់ដល់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតស្បែកជើង ជាមួយនឹងលិខិតប្រកាសសារពើពន្ធដែលត្រូវដាក់ជូននាយកដ្ឋានពន្ធដារនៅខែបន្ទាប់ពីខែដែលបានចុះកិច្ចសន្យា ។
 - គ. រៀងរាល់ពេលផ្គត់ផ្គង់ផលិតផល ឬសេវា ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យា ត្រូវចេញវិក្កយបត្រអាករឱ្យទៅឧស្សាហកម្មនាំចេញ ដោយគិតអាករលើតម្លៃបន្ថែមតាមអត្រាសូន្យភាគរយ ។
២. ក្នុងករណីមិនបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងកថាខ័ណ្ឌ២ នៃប្រការ១ ឬនិង មិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកថាខ័ណ្ឌ១ នៃប្រការនេះ ការអនុគ្រោះដូចមានចែងក្នុងប្រការ២ នឹងត្រូវដកហូត ។
៣. រាល់ពេលទទួលបានការផ្គត់ផ្គង់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មផលិតស្បែកជើង ត្រូវមានកាតព្វកិច្ចចេញលិខិតធានាអំពីការនាំចេញផលិតផលឬសេវា ឱ្យទៅឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យា ដូចមានគំរូភ្ជាប់មកជាមួយនឹងប្រកាសនេះ ។ ក្នុងករណីមិនបាននាំចេញនូវផលិតផលឬសេវាដែលបានផ្គត់ផ្គង់ដោយឧស្សាហកម្មគាំទ្រឬអ្នកចុះកិច្ចសន្យា ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឬឧស្សាហកម្មផលិតស្បែកជើង ត្រូវទទួលខុសត្រូវបង់អាករលើតម្លៃបន្ថែម និងត្រូវបង់ពន្ធគយ និងអាកររួមទាំងទោសទណ្ឌទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

ប្រការ ៥ ..

បទប្បញ្ញត្តិឬសេចក្តីសម្រេចនានាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។

ប្រការ ៦ ..

អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយកទីចាត់ការគយនិងរដ្ឋាករ ប្រធាននាយកដ្ឋានពន្ធដារ និងប្រធានគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ វ

ចម្លងជូន :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- គ្រប់ក្រសួង ស្ថាប័ន
- សាលាខេត្ត-ក្រុង
- ដូចប្រការ៦
- ឯកសារ កាលប្បវត្តិ



ថ្ងៃ ទី ២៣ ខែ មិថុនា ឆ្នាំ ២០០៥

គាត ឈន់